




អត្ថប្រយោជន៍ការពារបន្ថែមលើ គ្រោះថ្នាក់ជាយថាហេតុ



I លក្ខណៈនៃផលិតផល

អាយុអ្នកត្រូវបានធានារ៉ាប់រង	18 - 60ឆ្នាំ
រយៈពេលធានារ៉ាប់រង	5 - 30ឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000ឡើង

I អត្ថប្រយោជន៍ធានារ៉ាប់រង




⚠ គ្រោះថ្នាក់ដោយថាហេតុធម្មតា

🚆 មធ្យោបាយធ្វើដំណើរសាធារណៈ

🛎 ថ្លៃឈប់សម្រាកបុណ្យជាតិ*

*ថ្លៃឈប់សម្រាកបុណ្យជាតិគឺ ពិធីបុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យចូលឆ្នាំខ្មែរ។



ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព ឬពិការភាព
ទាំងស្រុង និងជាអចិន្ត្រៃយ៍ដោយគ្រោះថ្នាក់ជាយថាហេតុ
ក្រុមហ៊ុននឹងផ្តល់សំណង ដែលស្មើនឹង **100%** នៃ
ទឹកប្រាក់ត្រូវបានធានា។



ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយ
គ្រោះថ្នាក់ជាយថាហេតុនៅពេលកំពុងធ្វើដំណើរដោយ
ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ក្រុមហ៊ុន
នឹងផ្តល់សំណងដែលស្មើនឹង **200%** នៃទឹកប្រាក់
ត្រូវបានធានា។



ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយ
គ្រោះថ្នាក់ជាយថាហេតុនៅពេលកំពុងធ្វើដំណើរដោយ
ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងក្នុងអំឡុង
ថ្ងៃឈប់សម្រាកបុណ្យជាតិ ក្រុមហ៊ុននឹងផ្តល់សំណងដែល
ស្មើនឹង **300%** នៃទឹកប្រាក់ត្រូវបានធានា។

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។

I ករណីមិនធានា

- ធានារ៉ាប់រងបន្ថែមនេះ មិនធានាលើមរណភាព ឬពិការភាពណាមួយ ដែលបង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ដោយសារព្រឹត្តិការណ៍ណាមួយដូចខាងក្រោមឡើយ៖
- ១. ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យរបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
- ២. ការឆ្លងវីរុសហ៊ីវ (HIV) ធាតុសញ្ញានៃជំងឺអេដស៍ ឬជំងឺដែលទាក់ទងនឹងជំងឺអេដស៍។
- ៣. សង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាពប្រឆាំងនឹងរដ្ឋាភិបាល និងអំពើហិង្សា។
- ៤. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងប្រព្រឹត្តបទឧក្រិដ្ឋ ឬខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងកំពុងត្រូវបានចាប់ខ្លួន ឬត្រូវរងការចាប់ខ្លួន ឬកំពុងរត់គេចពីការចាប់ខ្លួន។
- ៥. ការធ្វើដំណើរចូល ការចាកចេញ ការប្រតិបត្តិការ ការផ្តល់សេវា ឬត្រូវបានបញ្ជូនដោយយានយន្តធាតុបាយធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងគឺជាអ្នកដំណើរបង់ប្រាក់ធម្មតា ឬអ្នកបម្រើការលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជមួយដែលធ្វើការហោះហើរជាប្រចាំ និងទៀងទាត់តាមកាលវិភាគហោះហើរ និងគន្លងធ្វើដំណើរផ្លូវអាកាសដែលបានកំណត់របស់ក្រុមហ៊ុន។
- ៦. ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងបំពេញកាតព្វកិច្ចជាយោធា ប៉ូលីស ឬជាអ្នកស្ម័គ្រចិត្ត ចូលរួមក្នុងសង្គ្រាម ឬការបង្ក្រាបឧក្រិដ្ឋកម្ម។
- ៧. អ្នកត្រូវបានធានារ៉ាប់រងបានដឹងអំពីបញ្ហារាងកាយថាមានជំងឺ ឬរបួសមុនពេលចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រង ប៉ុន្តែអ្នកត្រូវបានធានារ៉ាប់រងមិនបានជូនដំណឹងដល់ក្រុមហ៊ុនឡើយ។
- ៨. អ្នកត្រូវបានធានារ៉ាប់រងស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់ថ្នាំណាមួយលើកលែងតែស្ថិតក្រោមការណែនាំរបស់គ្រូពេទ្យដែលមានអាជ្ញាបណ្ណចុះបញ្ជីត្រឹមត្រូវ។
- ៩. ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។
- ១០. ការមានគភ៌ ការសម្រាលកូន ការលូតកូន ឬផលវិបាកណាមួយកើតចេញពីកត្តាទាំងអស់នេះ។